



ខ្នាតគំរូថ្មីរបស់អ្នក

Your New Standards

ដើម្បីរស់នៅជាមួយគ្នាបាន មនុស្សត្រូវធ្វើទៅតាមគោលការណ៍ ឬ ខ្នាតគំរូច្បាស់លាស់មួយ។ ចូរគិតអំពីគ្រួសារ ដែលមានកូនៗ។ តើមានអ្វីកើតឡើង ប្រសិនបើកូនធំជាងគេម្នាក់បង្កសម្លេងរំខានជារៀងរាល់យប់ៗ។ គ្មាននរណា ម្នាក់បានសម្រាកឡើយ។ ដូច្នេះ ខ្នាតគំរូ ជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។

ខ្នាតគំរូ ក៏ជាតម្រូវការចាំបាច់ដែរ ប្រសិនបើបុគ្គលម្នាក់ចង់ឈានទៅដល់គោលដៅពិសេសនោះ។ ជាឧទាហរណ៍ ក៏ឡាកររត់ប្រណាំង ធ្វើទៅតាមគ្រូបង្វឹករបស់គេ។ គោលបំណងរបស់ពួកគេគឺដើម្បីអភិវឌ្ឍជំនាញ និងកម្លាំងដើម្បីគេអាច ដណ្តើមយកពានរង្វាន់បាន។ ឥឡូវនេះ អ្នកគឺជាគ្រិស្តបរិស័ទអ្នកមានគោលដៅថ្មី ដើម្បីធ្វើទៅតាមអ្វីដែលព្រះជាម្ចាស់ ចង់ឱ្យអ្នកធ្វើ។ នេះគឺជាហេតុផលមួយផ្សេងទៀតដែលត្រូវការខ្នាតគំរូជាចាំបាច់។

ព្រះបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ រៀបចំគំរូសម្រាប់អ្នកជាផ្នែកមួយនៃគ្រួសាររបស់ព្រះអង្គ និងឈានទៅ ដល់គោលដៅដែលព្រះអង្គរៀបចំសម្រាប់ជីវិតអ្នក។ មេរៀននេះពន្យល់អ្នកពីខ្នាតគំរូថ្មី ដែលព្រះអង្គបានប្រទានមកឱ្យអ្នក ការធ្វើតាមខ្នាតគំរូនេះ នឹងនាំអ្នកឱ្យទទួលបាននូវគុណប្រយោជន៍ជាច្រើន។

ផែនការ

- ក. តើអ្នកណាកំណត់ខ្នាតគំរូ? Who Sets the Standards?
- ខ. តើអ្នកអាចស្វែងរកខ្នាតគំរូទាំងអស់នេះនៅឯណា? Where Can You Find the Standards?
- គ. តើអ្នកអាចធ្វើតាមខ្នាតគំរូនេះដោយរបៀបណា? How Can You Meet the Standards?
- ឃ. ខ្នាតគំរូដើម្បីជោគជ័យ។ Standards for Success

គោលដៅ

- ១. ចូរពិពណ៌នាពីខ្នាតគំរូរបស់ព្រះជាម្ចាស់សំរាប់អ្នក ។
- ២. ចូរពន្យល់ពីរបៀបដែលអ្នកអាចចំពេញខ្នាតគំរូរបស់ព្រះជាម្ចាស់បាន ។
- ៣. រៀបរាប់ពីលទ្ធផលដែលនឹងកើតឡើងនៅពេលដែលស្គាល់ពីខ្នាតគំរូរបស់ព្រះជាម្ចាស់ ។
- ៤. ពិពណ៌នាពីការរស់នៅដោយមានជ័យជម្នះ ។

ក. តើនរណាកំណត់ខ្នាតគំរូ? Who Sets The Standards?

គោលដៅទី១. ចូរពិពណ៌នាពីខ្នាតគំរូរបស់ព្រះជាម្ចាស់សំរាប់អ្នក ។

នៅក្នុងផ្ទះមួយ ឪពុកម្តាយកំណត់ខ្នាតគំរូ ពីរបៀបដែលកូនៗរបស់ពួកគេត្រូវប្រព្រឹត្ត។ កូនៗក៏បានរៀនថា គេត្រូវរស់នៅដោយអនុវត្តខ្នាតគំរូទាំងនេះ។ នៅពេលដែលគេធ្វើខុសពីច្បាប់ដែលបានកំណត់ឪពុកម្តាយរបស់គេជួយកែតម្រូវ។ ប្រសិនបើគេរើសមិនព្រមធ្វើតាមឪពុកម្តាយគួរដាក់ពិន័យពួកគេ។ ដោយសារកូនៗជាសមាជិកនៅក្នុងគ្រួសារ ប្រសិនបើគេរស់នៅមិនស្តាប់បង្គាប់ទេ គេនឹងជួបបញ្ហា និងការឈឺចាប់។

ព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ កំណត់ខ្នាតគំរូដល់បុត្រដ៏ការបស់ព្រះអង្គ ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ មានពេលខ្លះព្រះអង្គក៏ដាក់ពិន័យយើងដែរ។

លំហាត់អនុវត្ត

- ១ ខ្នាតគំរូនៅផ្ទះមួយដែលមានវិន័យល្អត្រូវបានរៀបចំដោយ
 - ក) កូន ។
 - ខ) អ្នកជិតខាង ។
 - គ) ឪពុកម្តាយ ។

២ សិទ្ធិដើម្បីនិយាយអំពីរបៀបដែលយើងគួរប្រព្រឹត្តក្នុងនាមគ្រិស្តបរិស័ទ គឺជាកម្មសិទ្ធិរបស់

ក) ព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ ។

ខ) វប្បធម៌ដែលយើងកំពុងរស់នៅជាមួយ ។

គ) យើង ។

ខ. តើអ្នកអាចស្វែងរកខ្នាតគំរូទាំងអស់នេះនៅឯណា?

Where Can You Find the Standards?

គោលដៅទី២. ចូរពន្យល់ពីរបៀបដែលអ្នកអាចចំពេញខ្នាតគំរូរបស់ព្រះជាម្ចាស់បាន។

យើងរកឃើញខ្នាតគំរូរបស់បុគ្គលម្នាក់ ដោយសង្កេតមើលពីរបៀបដែលគាត់ប្រព្រឹត្ត។ តើយើងអាចរកឃើញខ្នាតគំរូរបស់គ្រិស្តបរិស័ទដោយរបៀបណា? យើងរកឃើញខ្នាតគំរូរបស់គ្រិស្តបរិស័ទដោយសង្កេតមើលពីគំរូនៅពេលព្រះយេស៊ូមានព្រះជន្មគង់នៅ ។ ព្រះគម្ពីរបានកត់ត្រាទុកពីប្រវត្តិរបស់ព្រះអង្គ។ ព្រះអង្គគឺជាគំរូដ៏គ្រប់លក្ខណ៍របស់យើង និងជាគំរូសម្រាប់ការរស់នៅរបស់យើងដែរ។

យើងក៏បានរកឃើញខ្នាតគំរូរបស់គ្រិស្តបរិស័ទ តាមរយៈការសិក្សាពីអ្វីដែលព្រះយេស៊ូ មានព្រះបន្ទូលទៅកាន់ពួកគេ។ តាមរយៈ "ការបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើភ្នំ" (ម៉ាថាយ ៥-៧)។ ព្រះយេស៊ូបានពិពណ៌នាអំពីខ្នាតគំរូរបស់គ្រិស្តបរិស័ទ។ ចំណុចទាំងអស់នេះ គឺជាខ្នាតគំរូរបស់ព្រះអង្គផ្ទាល់។ តាមរយៈប្រទានភាពរបស់ព្រះអង្គធ្វើការនៅក្នុងយើង យើងអាចនឹងមានខ្នាតគំរូនេះដែរ។

ព្រះយេស៊ូបានចាប់ផ្តើមបង្រៀនព្រះបន្ទូលរបស់ព្រះអង្គ ដោយប្រាប់អំពីការប្រទានព្រះពរដ៏រិសេសរបស់ព្រះជាម្ចាស់សម្រាប់អស់អ្នកដែលធ្វើតាមខ្នាតគំរូរបស់ព្រះអង្គ។ ព្រះអង្គបានបន្តបង្រៀនមេរៀនសំខាន់ៗជាច្រើន។ នេះជាចំណុចមួយចំនួនដែលព្រះអង្គបានបង្រៀន

ការបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើភ្នំ

The Sermon On the Mount Matthew 5-7

ម៉ាថាយ ៥-៧

អ្នកណាដាក់ចិត្តជាអ្នកក្រឡាត់ អ្នកនោះមានសុភម្មលហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ!

អ្នកណាសោកសៅ អ្នកនោះមានសុភម្មលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ!

អ្នកណាមានចិត្តស្ងួតបូត អ្នកនោះមានសុភម្មលហើយ ដ្បិតពួកគេនឹងទទួលផែនដីជាមរតក!

អ្នកណាស្រែកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភម្មលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយពួកគេ បានឆ្កែត!

អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភម្មលហើយ ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ មេត្តាករុណាដល់ពួកគេវិញ!

អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភម្មលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!

អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភម្មលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់!

អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភម្មលហើយ ដ្បិតគេបាន ទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ!

អ្នករាល់គ្នាជាពន្លឺសំរាប់មនុស្សលោក . ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរគេ នឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់ នៅស្ថានបរមសុខ ។

អ្នករាល់គ្នាធ្លាប់បាន ឮ សេចក្តី ថ្លែងទុកមកថា ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ។ រីឯខ្ញុំវិញខ្ញុំសុំបញ្ជាក់ប្រាប់អ្នក រាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ ។

អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា ចូរស្រឡាញ់បងប្អូនឯទៀតៗហើយស្តាប់ខ្មាំងសត្រូវរបស់ អ្នក។ រីឯខ្ញុំវិញខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរ ព្រះជាម្ចាស់សូមព្រះអង្គប្រទានពរអោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នោះអ្នករាល់គ្នានឹង បានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ។

កុំសន្សំទ្រព្យសម្បត្តិទុកសំរាប់ខ្លួន នៅលើផែនដីជាកន្លែងមានកណ្តៀរ និងច្រេះស៊ីជាកន្លែងដែលមានចោរ ទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។ ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញជាស្ថាន ដែលគ្មានកណ្តៀរ និងច្រេះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ ដ្បិត ទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។

ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាកុំអោយខ្វល់ខ្វាយអំពីម្ហូបអាហារសំរាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមេសុខ ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សបក្សីទាំងនោះទៅទៀត។ ប៉ុន្តែ ចូរស្វែងរកព្រះរាជរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិនទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។

លំហាត់អនុវត្តន៍

៣ គំរូដ៏គ្រប់លក្ខណ៍សម្រាប់ជីវិតថ្មីរបស់អ្នកមាននៅក្នុង

- ក) គ្រូគង្វាលរបស់អ្នក ។
- ខ) អ្នកជឿនៅក្នុងក្រុមជំនុំ ។
- គ) ព្រះយេស៊ូគ្រីស្ទ ។

៤ ខាងក្រោមនេះជាគំនិតមួយចំនួន។ ចូរគូសរង្វង់វិញ្ញត្តិអក្សរ នៅពីមុខប្រយោគទាំងឡាយណាដែលទាក់ទងនឹងការបង្រៀនរបស់ព្រះយេស៊ូនៅលើភ្នំ ។

- ក) ប្រសិនបើគ្រីស្ទបរិសុទ្ធជួបសេចក្តីត្រូវការ ខ្ញុំគួតែជួយគាត់ និងមិនទុកប្រាក់ទាំងអស់សម្រាប់ខ្លួនឯងឡើយ ។
- ខ) ប្រសិនបើនរណាម្នាក់កុហកខ្ញុំ ខ្ញុំមានសិទ្ធិស្អប់គាត់ ។
- គ) ប្រសិនបើនរណាម្នាក់ប្លន់ខ្ញុំ ខ្ញុំមានសិទ្ធិវាយគាត់ និងធ្វើឱ្យគាត់រហូស ។
- ឃ) ប្រសិនបើខ្ញុំបាត់បង់ការងារ ដោយព្រោះតែខ្ញុំក្លាយជាគ្រីស្ទបរិសុទ្ធ ខ្ញុំអាចនៅតែសប្បាយរីករាយ ដោយព្រោះព្រះជាម្ចាស់នៅតែថែរក្សាខ្ញុំ ។

ព្រះយេស៊ូបានប្រទានគោលការណ៍សំខាន់ ពីរបៀបដែលត្រូវប្រព្រឹត្តជាមួយអ្នកដទៃ។ មានមនុស្សមួយចំនួនបានហៅរបៀបនោះថា ក្រឹត្យវិន័យមាស។ ដូច្នេះ បើអ្នករាល់គ្នាចង់អោយអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និង គម្ពីរព្យាករីមានចែងទុកមកដូច្នោះឯង (ម៉ាថាយ ៧:១២)។

ជាការពិត យើងយល់ព្រមទាំងស្រុងថា មនុស្សទាំងអស់មិនគួរប្រព្រឹត្តមិនល្អចំពោះគ្នាទៅវិញទៅមកឡើយ។ មានអ្នកដឹកនាំមួយចំនួននិយាយបែបនេះ។ ប៉ុន្តែ ក្រឹត្យវិន័យមានន័យលើសនេះទៅទៀត។ ព្រះយេស៊ូកំពុងមានព្រះបន្ទូលថា យើងត្រូវប្រព្រឹត្តល្អជាមួយអ្នកដទៃ។ យើង គួរតែជាអ្នកប្រព្រឹត្តចំពោះពួកគេជាមុន ដូចជាយើងប្រព្រឹត្តចំពោះខ្លួនឯងដែរ។

យើងមិនគួរមានអំណាច អាត្មានិយម ឈ្មោះប្រកែក ឬរិះគន់គ្នាឡើយ។ យើងមិនគួរឱ្យគំនិតយើងមានសេចក្តីស្រឡាញ់លាក់ពុត ឬ សេចក្តីស្រឡាញ់ដែលមានបំណងអាក្រក់នោះឡើយ។

ចំណុចសំខាន់ដំបូងបំផុតរបស់យើង គឺដើម្បីផ្តល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងមិនអាចមានតាមបែបលោកីយ៍ ដែលជាគោលដៅផ្ទាល់ខ្លួនរបស់យើងផង និងបម្រើព្រះជាម្ចាស់ផង ក្នុងពេលតែមួយបានឡើយ។ ប៉ុន្តែប្រសិនបើយើងទុកចិត្តព្រះអង្គជាទីមួយ នោះព្រះអង្គនឹងទតមើលលើវាលសេចក្តីត្រូវការរបស់យើង។ លើសពីនេះទៅទៀត អ្វីដែលយើងធ្វើសម្រាប់ព្រះអង្គ យើងនឹងបានរង្វាន់អស់កល្បជានិច្ច។

លំហាត់អនុវត្តន៍

៥ អស់អ្នកដែលគោរពតាមក្រឹត្យវិន័យមាសដ៏ខ្ជាប់ខ្ជួន ជាអស់អ្នកដែល

- ក) រង់ចាំឱ្យអ្នកដទៃធ្វើអំពើល្អជាមួយគេសិន ទើបធ្វើអ្វីដែលល្អសម្រាប់តបស្នងគេវិញ។
- ខ) រកមើលរបៀបដែលត្រូវធ្វើល្អជាមួយអ្នកដទៃ។
- គ) ស្វែងរករបៀបដើម្បីទទួលបានអ្វីដែលពួកគេចង់បានសម្រាប់ខ្លួនឯង។

៦ តើមានរបៀបប្រព្រឹត្តទាំងឡាយ ដែលមិនត្រូវគ្នានឹងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដែរឬទេ? ចូរគូសបន្ទាត់ពីក្រោមប្រយោគដែលអ្នកចង់ផ្លាស់ប្តូរ។

- ក) លើកលែកទោសដល់អ្នកដែលប្រព្រឹត្តខុសនឹងអ្នក។
- ខ) ឱ្យដោយចិត្តសប្បុរសដល់អស់អ្នកដែលត្រូវការ។
- គ) អធិស្ឋានសម្រាប់អស់អ្នកដែលបដិសេធអ្នក នៅពេលដែលអ្នកក្លាយជាគ្រិស្តបរិស័ទ។
- ឃ) គិតអំពីកិច្ចការល្អដើម្បីធ្វើសម្រាប់អ្នកដទៃ និងចាប់ផ្តើមធ្វើកិច្ចការទាំងនោះ។
- ង) ធ្វើការដើម្បីសេចក្តីសុខសាន្តនៅក្នុងគ្រួសារ និងសហគមន៍របស់អ្នក។

គ. តើអ្នកអាចធ្វើតាមខ្នាតគំរូនេះដោយរបៀបណា?

How Can You Meet the Standards?

គោលដៅទី៣. រៀបរាប់អំពីលទ្ធផលដែលនឹងកើតឡើង នៅពេលបំពេញតាមខ្នាតគំរូរបស់ព្រះជាម្ចាស់។

ព្រះយេស៊ូវបានជ្រាបដឹងថា មិនមាននរណាម្នាក់ធ្វើតាមក្រឹត្យវិន័យទាំងនេះបានទេ បើសិនជាគេគ្មានជំនួយពីព្រះជាម្ចាស់ទេនោះ។ ដូច្នេះហើយបានជាព្រះអង្គបានបង្រៀនដល់សាវ័ករបស់ព្រះអង្គ ដើម្បីអធិស្ឋានទៅកាន់ព្រះបិតា ដែលនៅស្ថានបរមសុខ និងទូលសូមជំនួយពីព្រះអង្គដល់គេ។ នៅក្នុងមេរៀនទី៥ អ្នកបានរៀនអំពីគំរូនៃការអធិស្ឋាន: ការអធិស្ឋានរបស់ព្រះអម្ចាស់។ តើជំនួយប្រភេទណា ដែលព្រះជាម្ចាស់ជួយដល់អ្នក?

អ្នកអាចក្លាយដូចជាព្រះបិតា ដែលគង់នៅស្ថានបរមសុខរបស់អ្នកដែរ ពីព្រោះអ្នកបានចែករំលែកព្រះជន្មរបស់ព្រះអង្គ។ ដោយរបៀបណាទៅ? ព្រះបិតារបស់អ្នក បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកគង់ជាមួយអ្នក។ នេះគឺជា

របៀបដែលព្រះអង្គចែករំលែកព្រះជន្មរបស់ព្រះអង្គជាមួយអ្នក។ មិនត្រូវព្រួយបារម្ភណាស់អំពីអ្វីដែលត្រូវរស់នៅស្របតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីអ្នកឡើយ។ ព្រះអង្គនឹងជួយអ្នក។ អ្នកនឹងរៀនច្រើនថែមទៀតអំពីការនេះនៅក្នុងមេរៀនបន្ទាប់។

លំហាត់អនុវត្ត

៧ សូមពិនិត្យមើល “សេចក្តីអធិស្ឋានរបស់ព្រះជាម្ចាស់” ឡើងវិញ នៅក្នុងមេរៀនទី៥។ នៅក្នុង គំរូអធិស្ឋាននេះ

ព្រះយេស៊ូបានបង្រៀនយើងឱ្យអធិស្ឋានទៅកាន់

- ក) ប្រជាជនដ៏វិសុទ្ធ ។
- ខ) ព្រះជាម្ចាស់ ជាព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ ។
- គ) បុព្វបុរសរបស់យើង ។

២២. ខ្នាតគំរូជឿជាក់ជោគជ័យ Standards For Success

គោលដៅទី៤. ពិពណ៌នាពីការរស់នៅដោយមានជ័យជម្នះ។

ព្រះយេស៊ូបានអនុញ្ញាតឱ្យយើងដឹងថា សេចក្តីបង្រៀនរបស់ព្រះអង្គគឺជាគំរូសម្រាប់ជីវិតដ៏មានជ័យជម្នះ។ ជីវិតរបស់យើងដូចជាអាគារមួយ។ គំនិត ពាក្យសម្តី និងសកម្មភាពរបស់យើងគឺជាគំរូនៅក្នុងអាគារនេះ។ នៅពេលដែលយើងរៀបចំវាដោយឈរលើមូលដ្ឋានគ្រឹះនៃការបង្រៀនរបស់ព្រះអង្គ យើងនឹងមានចរិតលក្ខណៈដែលអាចឈរតទល់ជាមួយនឹងការល្អឯកនៃជីវិតបាន។

អស់អ្នកដែលរស់នៅដោយផ្តាច់ចិត្តសម្រាប់ខ្លួនឯង ដោយមិនធ្វើតាមខ្នាតគំរូដែលព្រះយេស៊ូបានប្រទានឱ្យនឹងទទួលបានជ័យជម្នះ ព្រមទាំងមិនអាចស្ម័គ្រចិត្តជាមួយនឹងព្យុះភ្លៀងបានឡើយ។ ប្រសិនបើអ្នកចង់ក្លាយជាគ្រីស្ទបរិស័ទដែលមានជ័យជម្នះ សូមសាងសង់ជីវិតរបស់អ្នកលើសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ និងដើរតាមខ្នាតគំរូរបស់ព្រះអង្គ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយដល់អ្នក។

លំហាត់អនុវត្ត

៨ ព្រះយេស៊ូបង្រៀនយើងថា ជ័យជម្នះដ៏ពិតនឹងមាន ប្រសិនបើយើង

- ក) កសាងជីវិតរបស់យើងលើសេចក្តីបង្រៀនរបស់ព្រះអង្គ។
- ខ) ស្គាល់អ្វីដែលព្រះអង្គមានព្រះបន្ទូលអំពីសុភមង្គល។
- គ) អធិស្ឋានសារឡើងវិញជារៀងរាល់ថ្ងៃ។

សូមផ្ទៀងផ្ទើរយល់អ្នក

៤ ក) និង ឃ) ជាប់ទាក់ទងជាមួយសេចក្តីបង្រៀនរបស់ព្រះយេស៊ូ ។

១ គ) ឪពុកម្តាយ។

៥ ខ) រកមើលរបៀបដែលត្រូវធ្វើល្អជាមួយអ្នកដទៃ ។

២ ក) ព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ ។

៧ ខ) ព្រះជាម្ចាស់ ជាព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ ។

៣ គ) ព្រះយេស៊ូគ្រីស្ទ ។

៨ ក) សាងសង់ជីវិតរបស់យើងលើការបង្រៀនរបស់ព្រះអង្គ ។